

វិធានការឆ្លាតវៃ COVID សម្រាប់សាលារៀន

ព័ត៌មានសម្រាប់ក្រុមគ្រួសារ

យើងដឹងថាការនៅជាមួយគ្នាក្នុងថ្នាក់រៀន គឺជាអ្វីដែលបំផុតសម្រាប់ការរៀនសូត្រ ការលូតលាស់ និងសុខុមាលភាពរបស់សិស្សយើង។ នៅត្រីមាសនេះ យើងនឹងបន្តអនុវត្តវិធានការមួយចំនួន ដើម្បីអនុញ្ញាតឱ្យយើងផ្តល់អាទិភាពទាំងសុខុមាលភាពរបស់សិស្សយើង និងបរិយាកាសថ្នាក់រៀនដែលមិនផ្លាស់ប្តូរ និងប្រកបដោយផលិតភាព។

ស្នាក់នៅផ្ទះប្រសិនបើមិនស្រួលខ្លួន

- ប្រសិនបើកូនរបស់អ្នកមិនស្រួលខ្លួនទេ អ្នកត្រូវតែរក្សាពួកគេនៅផ្ទះ។ ប្រសិនបើពួកគេបង្ហាញរោគសញ្ញា COVID-19 សូម្បីតែកម្រិតស្រាលក្តី ពួកគេគួរតែធ្វើតេស្ត COVID ហើយនៅដាច់ដោយឡែកពីគេ។
- កូនរបស់អ្នកគួរត្រឡប់ទៅសាលារៀនវិញ នៅពេលដែលពួកគេបានធ្វើតេស្តអវិជ្ជមាន ហើយពួកគេមិនមានរោគសញ្ញាណាមួយប៉ុណ្ណោះ។
- ប្រសិនបើកូនរបស់អ្នកធ្វើតេស្តវិជ្ជមាន COVID-19 សូមចុះឈ្មោះលទ្ធផលវិជ្ជមានជាមួយ Service NSW នៅដាច់ដោយឡែកពីគេ រយៈពេល៧ថ្ងៃ ហើយធ្វើតាមការណែនាំរបស់ NSW Health។

ការចាក់វ៉ាក់សាំង

- ការចាក់វ៉ាក់សាំងសម្រាប់ COVID-19 និងជំងឺគ្រុនផ្តាសាយធំ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងកិច្ចការការពារខ្លួនអ្នក ក្រុមគ្រួសារ និងសហគមន៍របស់អ្នក។ ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយមួយដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការផ្តល់ឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នក ជួយប្រឆាំងនឹងជំងឺបង្កឡើងដោយមេរោគ។
- បុគ្គលិកដែលមានសិទ្ធិទាំងអស់នៅទីតាំងសាលារៀនទូទៅភាគច្រើន និងសិស្សនានា ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ឱ្យរក្សាបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំងរបស់ពួកគេ ដើម្បីការពារសុខភាពរបស់ពួកគេ។ បុគ្គលិកទាំងអស់ដែលធ្វើការនៅសាលារៀនសម្រាប់គោលបំណងជាក់លាក់ ត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងពីរដងប្រឆាំងនឹង COVID-19 ដើម្បីការពារសិស្សរបស់យើងដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ប្រសិនបើប៉ះពាល់នឹង COVID-19។

ទំនាក់ទំនងជិតស្និទ្ធ

- សិស្សដែលបានកំណត់អត្តសញ្ញាណថាជាអ្នកទំនាក់ទំនងជិតស្និទ្ធ អាចទៅរៀននៅសាលាបាន ដរាបណាបានជូនដំណឹងដល់សាលារៀន ហើយពួកគេបានទទួលលទ្ធផលតេស្ត COVID-19 អវិជ្ជមានរៀងរាល់ព្រឹក មុនពេលទៅរៀននៅសាលារយៈពេល៥ថ្ងៃសិក្សា។
- សិស្សសាលាមធ្យមសិក្សាត្រូវតែពាក់ម៉ាស់នៅក្នុងអគារ លើកលែងតែពេលបរិភោគអាហារ ឬហាត់ប្រាណ។ សិស្សសាលាបឋមសិក្សា ត្រូវបានណែនាំឱ្យពាក់ម៉ាស់នៅក្នុងអគារ លើកលែងតែពេលបរិភោគអាហារ ឬហាត់ប្រាណ។
- គ្មានសិស្សណាម្នាក់ដែលបានកំណត់អត្តសញ្ញាណថាជាអ្នកទំនាក់ទំនងជិតស្និទ្ធ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមទីតាំងនានាដែលមានហានិភ័យខ្ពស់ ដូចជាដំណើរការម្សាន្តពេញមួយយប់ ឬការជុំសាលានោះទេ។
- សិស្សនៅសាលារៀនសម្រាប់គោលបំណងជាក់លាក់ និងអង្គភាពគាំទ្រនានា មិនអាចទៅរៀននៅសាលាជាអ្នកទំនាក់ទំនងជិតស្និទ្ធ បានទេ ហើយនឹងត្រូវបានគាំទ្រឱ្យរៀនសូត្រពីចម្ងាយ ក្នុងអំឡុងពេលពួកគេដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេ។

ការធ្វើតេស្តអង់ទីហ្សែនរហ័ស

- ការធ្វើតេស្តអង់ទីហ្សែនរហ័សត្រូវបានប្រើប្រាស់ ប្រសិនបើកូនរបស់អ្នកកំពុងបង្ហាញរោគសញ្ញា COVID-19 សូម្បីតែកម្រិតស្រាលក្តី ឬប្រចាំថ្ងៃ ប្រសិនបើពួកគេកំពុងទៅរៀននៅសាលាជាអ្នកទំនាក់ទំនងជិតស្និទ្ធ។
- ប្រសិនបើកូនរបស់អ្នកធ្វើតេស្តវិជ្ជមាន COVID-19 ពួកគេមិនត្រូវទៅរៀននៅសាលាទេ រហូតដល់ពួកគេបានបញ្ចប់អំឡុងពេលនៅដាច់ដោយឡែកពីគេ ហើយពួកគេមិនមានរោគសញ្ញាណាមួយ។ លទ្ធផលតេស្តអង់ទីហ្សែនរហ័សវិជ្ជមានត្រូវតែបានចុះឈ្មោះជាមួយ Service NSW។
- ប្រសិនបើកូនរបស់អ្នកធ្វើតេស្តអវិជ្ជមាន ប៉ុន្តែនៅតែបង្ហាញរោគសញ្ញានានា ពួកគេមិនត្រូវទៅរៀននៅសាលាទេ រហូតដល់គ្មានរោគសញ្ញាណាមួយ។
- បុគ្គលិក និងសិស្ស នឹងទទួលបានប្រអប់ធ្វើតេស្តអង់ទីហ្សែនរហ័ស១ប្រអប់ ដែលមានផ្ទុកកញ្ចប់ធ្វើតេស្តអង់ទីហ្សែនរហ័ស៥កញ្ចប់ពីសាលារៀនរបស់ពួកគេនៅដើមត្រីមាសទី៣។ បុគ្គលិក និងសិស្សនៅសាលារៀនសម្រាប់គោលបំណងជាក់លាក់ និងអង្គការគាំទ្រនឹងទទួលបានប្រអប់ធ្វើតេស្តអង់ទីហ្សែនរហ័ស២ប្រអប់ ដែលមានផ្ទុកកញ្ចប់ធ្វើតេស្តអង់ទីហ្សែនរហ័ស៥កញ្ចប់ ពីសាលារៀនរបស់ពួកគេនៅដើមត្រីមាសទី៣។
- សាលារៀននឹងរក្សាស្តុកទុកនៃកញ្ចប់ធ្វើតេស្តអង់ទីហ្សែនរហ័ស នៅតាមទីតាំងសាលារៀន សម្រាប់គោលបំណងធ្វើតេស្តតាមដានក្នុងករណីមានការផ្ទុះឡើងនៃជំងឺ។

អនាម័យ និងការសម្អាត

- សិស្សត្រូវបានលើកទឹកចិត្តឱ្យលាងដៃរបស់ពួកគេជាប្រចាំជាមួយសាប៊ូ និងទឹក ហើយប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួនតាមតម្រូវការ។
- ការបង្កើនថ្ងៃសម្អាតសាលារៀន នឹងផ្តោតលើតំបន់ដែលប៉ះពាល់ច្រើន និងផ្ទៃរឹងផ្សេងទៀត ដៃទ្វារ ទូទាញសោ កុងតាក់បិទបើកភ្លើង និងបង្គាន់ដៃនៅតាមជណ្តើរ និងតំបន់មានមនុស្សឡើងចុះ។

ខ្យល់ចេញចូល

- ខ្យល់អាកាសបរិសុទ្ធ គឺជាទម្រង់នៃការដាក់ឱ្យមានខ្យល់ចេញចូលដែលមានប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។
- ក្នុងអំឡុងខែដែលត្រជាក់ជាងនេះ កំដៅនឹងត្រូវបានប្រើប្រាស់ រួមជាមួយនឹងវិធីដាក់ឱ្យមានខ្យល់ចេញចូលនានា ដើម្បីធ្វើឱ្យមានតុល្យភាពរវាងកំដៅប្រកបដោយផលសុខភាព។
- កន្លែងរៀនសូត្រទាំងអស់នៅសាលារៀនរដ្ឋត្រូវបានត្រួតពិនិត្យ ដើម្បីធានាបាននូវកម្រិតសមស្របនៃខ្យល់ចេញចូល និងម៉ាស៊ីនបន្តុទ្ធខ្យល់ត្រូវបានផ្តល់តាមតម្រូវការ។
- ការប្រើប្រាស់ទីធ្លាក្រៅអគារនឹងត្រូវបានបន្តលើកទឹកចិត្ត ប្រសិនបើអាចធ្វើទៅបាន។

ម៉ាស់

- ការពាក់ម៉ាស់ត្រូវបានលើកទឹកចិត្តជាខ្លាំង នៅកន្លែងណាដែលអាចធ្វើទៅបាន សម្រាប់បុគ្គលិក និងសិស្សទាំងអស់នៅទីតាំងសាលារៀនទូទៅភាគច្រើន ជាពិសេសនៅក្នុងទីធ្លាក្នុងអគារ និងករណីផ្សេងទៀតដែលមិនមានខ្យល់ចេញចូល និងមិនអាចរក្សាគម្លាតរាងកាយ។
- ម៉ាស់ត្រូវបានទាមទារសម្រាប់បុគ្គលិកទាំងអស់ ដែលធ្វើការជាមួយសិស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លង COVID-19។
- ការពាក់ម៉ាស់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ភ្ញៀវ ជាពិសេសនៅពេលដែលពួកគេកំពុងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសិស្ស ហើយត្រូវបានទាមទារនៅពេលកំពុងប្រាស្រ័យទាក់ទង ជាមួយសិស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លង COVID-19។
- ម៉ាស់ត្រូវបានទាមទារពេលណានៅក្នុងអគារ សម្រាប់សិស្សដែលទៅរៀននៅសាលាជាអ្នកទំនាក់ទំនងជិតស្និទ្ធ នៅថ្នាក់ទី៧ និងថ្នាក់ខ្ពស់ជាងនេះ ហើយត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់សិស្សវ័យក្មេង។

បន្តពាក់ម៉ាស់

- ការពាក់ម៉ាស់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់សិស្សទាំងអស់ សម្រាប់រយៈពេល៣ថ្ងៃបន្ទាប់ពីការជាសះស្បើយឡើងវិញពី COVID-19។

ភ្ញៀវ

- ភ្ញៀវអាចចូលមកទីតាំងសាលារៀនទូទៅភាគច្រើន ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេទេ។
- ភ្ញៀវទាំងអស់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យពាក់ម៉ាស់ ជាពិសេសនៅក្នុងអគារ ឬពេលណាមិនអាចរក្សាគម្លាត ហើយនៅពេលកំពុងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសិស្ស។
- ភ្ញៀវមកកាន់សាលារៀនសម្រាប់គោលបំណងជាក់លាក់ និងអង្គការគាំទ្រ រួមទាំងកម្មករ និងអ្នកស្ម័គ្រចិត្តត្រូវតែពាក់ម៉ាស់ប្រសិនបើពួកគេកំពុងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសិស្ស។
- ភ្ញៀវដែលចូលមកសាលារៀនជាអ្នកទំនាក់ទំនងជិតស្និទ្ធ ត្រូវបានតម្រូវឱ្យជូនដំណឹងដល់សាលារៀន និងអនុវត្តតាមការណែនាំជាក់លាក់មួយចំនួន រួមទាំងការពាក់ម៉ាស់ពេលនៅក្នុងអគារ។ ភ្ញៀវដែលជាអ្នកទំនាក់ទំនងជិតស្និទ្ធ មិនអាចចូលមកសាលារៀនសម្រាប់គោលបំណងជាក់លាក់បានទេ។

សកម្មភាព

- ការវាយតម្លៃហានិភ័យសុខភាព និងសុវត្ថិភាព នឹងត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរៀបចំផែនការ រួមទាំងដំណើរការកម្សាន្ត និងការបោះជំរុំពេញមួយយប់។
- ឪពុកម្តាយ និងអ្នកថែទាំនឹងត្រូវបានប្រាប់ឱ្យដឹងអំពីហានិភ័យនៃការប៉ះពាល់ ហើយនឹងត្រូវផ្តល់ការអនុញ្ញាតសម្រាប់សកម្មភាពជាក់លាក់នានា។

ការឆ្លើយតបទៅនឹងស្ថានភាពក្នុងតំបន់

- សាលារៀននឹងធ្វើការជាមួយក្រុមការងារគ្រប់គ្រងករណីសុខភាព សុវត្ថិភាព និងសុខុមាលភាពបុគ្គលិករបស់ក្រសួង ដើម្បីឆ្លើយតបយ៉ាងសមស្របទៅនឹងស្ថានភាពក្នុងតំបន់ រួមទាំងការផ្ទុះឡើងនៃជំងឺបង្កឡើងដោយវីរុសផងដែរ។
- ក្នុងករណីខ្លះ សាលារៀនអាចណែនាំជាបណ្តោះអាសន្ននូវវិធានការបន្ថែម សម្រាប់រយៈពេលកំណត់ដើម្បីជួយបញ្ឈប់ខ្សែសង្វាក់នៃការឆ្លងរួមទាំងការតម្រូវឱ្យពាក់ម៉ាស់ ការពន្យារពេល ឬការកំណត់សកម្មភាពដែលមិនសំខាន់ចាំបាច់ និងការដឹកនាំក្រុមជាក់លាក់នានាឱ្យរៀនសូត្រពីចម្ងាយ។

ការរៀនសូត្រពីចម្ងាយ

- ក្រសួងបន្តបង្កើតធនធានរៀនសូត្រឌីជីថល ដើម្បីគាំទ្រដល់សិស្សដែលត្រូវការរៀនសូត្រពីចម្ងាយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ education.nsw.gov.au/covid-19/advice-for-families

សេវាអ្នកបកប្រែទូរសព្ទ

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម សូមទូរសព្ទទៅនាយកសាលារបស់អ្នក។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ដើម្បីជួយអ្នកក្នុងការសាកសួររបស់អ្នក សូមទូរសព្ទទៅសេវាកម្មអ្នកបកប្រែផ្ទាល់មាត់តាមទូរសព្ទ តាមលេខ 131 450 ហើយស្នើសុំអ្នកបកប្រែផ្ទាល់មាត់ជាភាសារបស់អ្នក។ ប្រាប់ការិយាល័យទូរសព្ទនូវលេខទូរសព្ទដែលអ្នកចង់ហៅ ហើយការិយាល័យនឹងរៀបចំអ្នកបកប្រែផ្ទាល់មាត់ម្នាក់ ដើម្បីជួយអ្នកក្នុងការសន្ទនា។ អ្នកនឹងមិនត្រូវគិតថ្លៃសម្រាប់សេវាកម្មនេះទេ។

រដ្ឋាភិបាលរដ្ឋញូវសៅវែល ប្តេជ្ញាធានាប្រតិបត្តិការរបស់សាលានៅតែបន្ត ខណៈពេលផ្តល់អាទិភាពដល់សុវត្ថិភាព និងសុខុមាលភាពរបស់សិស្ស និងបុគ្គលិកសាលា។

